

REFLEXIVE AND EMPHATIC PRONOUNS

132. When *-self* is added to *my, your, him, her, it*, and *-selves* to *our, your, them*, we get what are called Compound Personal Pronouns.

132. នៅពេលពាក្យ *-self* ត្រូវបានបន្ថែមលើ *my, your, him, her, it* និងពាក្យ *-selves* ថែមទៅលើពាក្យ *our, your, them*, នោះយើងនឹងបានអ្វីដែលយើងហៅឈ្មោះថា Compound Personal Pronouns។

Reflexive Pronouns					
Singular			Plural		
1 st	I	myself	1 st	We	ourselves
2 nd	You	yourself	2 nd	You	yourselves
3 rd	He	himself	3 rd	They	themselves
3 rd	She	herself			
3 rd	It	itself			

They are called **Reflexive Pronouns** when the action done by the subject turns back (*reflects*) upon the subject; as,

គេហៅឈ្មោះវាថា Reflexive Pronouns នៅពេលដែលអំពើដែលធ្វើដោយ Subject វាជះត្រឡប់មកលើ Subject វិញ ឧទាហរណ៍

I hurt *myself*. ខ្ញុំធ្វើឲ្យខ្លួនឯង។
 To hurt (vt) = ធ្វើឲ្យខ្លួនចាប់ឬធ្វើឲ្យមានរបួស
 A: Who did it? (it ជាកម្មវិធីរបស់ did)
 B: I did (it) myself. (object = it ត្រូវបានបំប្លែង)
vt emphatic

- You will hurt *yourself*.
- He hurt *himself*.
- She hurt *herself*.
- The horse hurt *itself*.
- We hurt *ourselves*.
- You will hurt *yourselves*.
- They hurt *themselves*.

It will be noticed that each of these Reflexive Pronouns is used as the *Object* of a verb, and refers to the same person or thing as that denoted by the Subject of the verb.

ដូចបានកត់សំគាល់ឃើញហើយថា/គួរកត់សំគាល់ថា Reflexive Pronouns នីមួយៗក្នុងចំណោម Reflexive Pronouns ទាំងនេះគឺត្រូវបានប្រើជា Object របស់ Verb ហើយវាសំដៅទៅមនុស្សឬវត្ថុតែមួយដូចដែលសំគាល់ដោយ Subject របស់ Verb អញ្ចឹងដែរ។

... refers to the same person or thing as that denoted by
the person or thing
 ... និយាយសំដៅទៅមនុស្សឬវត្ថុតែមួយដូចមនុស្សឬវត្ថុដែលសំគាល់ដោយ

133. Sometimes, in older English, especially in poetry, a simple pronoun was used reflexively; as,

133. ជួនកាលនៅក្នុងភាសាអង់គ្លេសចាស់ពីមុន ជាពិសេសនៅក្នុងកំណាព្យ Pronoun ធម្មតា ត្រូវបានប្រើជា Reflexive ដូចជា

- Now I lay me down to sleep.
- Now I lay myself.
- To lay sb down = ដាក់នរណាម្នាក់ឲ្យដេក

134. The word *self* is sometimes used as Noun; as,

To thine own self be true.

= To yourself be true. = Be true to yourself. ចូរស្មោះត្រង់ចំពោះខ្លួនឯង។

Thine = your

He *cares for* nothing but *self*.

គាត់មិនខ្វល់ខ្វាយចំពោះអ្វីទាំងអស់ក្រៅតែពីខ្លួនឯង។

Care for = ខ្វាយខ្វល់

He thinks much of self.

គាត់គិតច្រើនណាស់ពីខ្លួនឯង។

☛ Reflexive Pronoun គឺជាកម្មបទរបស់កិរិយាស័ព្ទដូចគ្នាទៅនឹង Subject។

បានន័យថា Subject និង Object ជាមនុស្សតែមួយ។

To allow sb to do sth

I will not allow him to be cheated.

ខ្ញុំមិនបណ្តោយឲ្យគាត់ត្រូវគេបោកទេ/ខ្ញុំមិនបណ្តោយឲ្យគេបោកគាត់ទេ។

I will not allow *myself* to be cheated.

ខ្ញុំមិនបណ្តោយឲ្យគេបោកខ្ញុំបានទេ។

EMPHATIC PRONOUNS

(សព្វនាមសំរាប់សង្កត់ន័យ)

135. Now look at the following sentences:--

135. ឥឡូវនេះចូរមើលឃ្លាខាងក្រោម

I will do it *myself*. OR I myself will do it.

ខ្ញុំ(នឹង)ធ្វើការហ្នឹងដោយខ្លួនឯង។/ ខ្ញុំ ខ្លួនឯងហ្នឹង ធ្វើការហ្នឹង ។

I *myself* saw him do it.

ខ្ញុំខ្លួនឯងហ្នឹង ជាអ្នកឃើញគាត់ធ្វើកិច្ចការហ្នឹង។

We will see to *it* ourselves.

យើងនឹងហើយរៀបចំចាត់ចែងកិច្ចការនេះដោយខ្លួនឯង។

To see to sth = មើលរៀបចំឬចាត់ចែង

You *yourself* can best explain.

អ្នកឯងខ្លួនឯងហ្នឹង អាចធ្វើការបកស្រាយបានយ៉ាងល្អប្រសើររបំផុត។

He *himself* said so.

គាត់ខ្លួនឯងហ្នឹង អ្នកនិយាយអញ្ចឹង។

She *herself* says so.

គាត់ខ្លួនឯងហ្នឹង អ្នកនិយាយអញ្ចឹង។

It was told so by the teacher *himself*.

រឿងហ្នឹងត្រូវបាននិយាយប្រាប់ថាអញ្ចឹងដោយលោកគ្រូខ្លួនឯងហ្នឹងណា/ដោយលោកគ្រូខ្លួនឯងតែម្តង។

We saw the Prime Minister *himself*.

យើងបានជួបនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង។

The town itself is not very large.

ទីក្រុងហ្នឹងតែម្តងមិនជាធំណាស់ណាទេ។

They themselves admitted their guilt.

ពួកគេខ្លួនឯងឃ្លឹងណា បានសារភាពកំហុសរបស់ពួកគេ។

To admit one's guilt = សារភាពទោសកំហុសរបស់ខ្លួន

It will be seen that here Compound Personal Pronouns are used for the sake of *emphasis*, and are therefore called **Emphatic Pronouns**.

គេបានឃើញហើយថា Compound Personal Pronouns នេះត្រូវបានគេប្រើដើម្បីសង្កត់ន័យ ហើយអាស្រ័យហេតុនេះគេក៏ហៅឈ្មោះវា សព្វនាមសំរាប់សង្កត់ន័យ។

It will be seen that } = ដូចគេបានឃើញហើយថា
It will be noticed that }

For the sake of... = ដើម្បីឬដើម្បីជាគុណប្រយោជន៍ដល់

e.g. She has done everything *for the sake of* her children.

គាត់ធ្វើអ្វីៗដើម្បីកូនគាត់។

He learn English for the sake of learning.

គាត់រៀនភាសាអង់គ្លេសឲ្យតែបានរៀន។/រៀនឲ្យតែបានៗទៅ។

To come for the sake of coming

To learn for the sake of learning

Don't learn English for the sake of learning.

To emphasize (vt) = សង្កត់ន័យ, សង្កត់ធ្ងន់

For the sake of emphasis = ដើម្បីសង្កត់ន័យ

www.salarean.com